

បង្ហាញកង្វល់របស់អ្នកចេញមកឱ្យគេដឹង (ការផ្តក់ព្រៃ)

យើងខ្ញុំសង្ឃឹមថានិយោជិត និងដៃគូជំនួញទាំងអស់របស់ក្រុមហ៊ុន នឹងបញ្ចេញសកម្មភាពប្រកបដោយ ភាពសុចរិត ដោយអនុលោមតាមបទដ្ឋាននៃអាកប្បកិរិយា ដែលមានចែងក្នុងក្រមសីលធម៌របស់យើង ។ បើអ្នកមានការសង្ស័យថា មានគេកំពុងប្រព្រឹត្តខុសខុសច្បាប់ ឬធ្វើខុសក្រមសីលធម៌របស់ក្រុមហ៊ុន យើងខ្ញុំ ចង់ឱ្យអ្នកនិយាយវាចេញមក ។

ក្រមសីលធម៌របស់ក្រុមហ៊ុន មានបង្ហាញនៅក្នុងអ៊ិនធឺណិតតាមរយៈអាសយដ្ឋាន ៖ www.imperialbrandspc.com ។ អ្នកអាចផ្ញើអ៊ីម៉ែលនូវសំណួររបស់អ្នកអំពីក្រមសីលធម៌ ទៅកាន់អាសយដ្ឋាន Governance.Team@uk.imptob.com

មានវិធីមួយចំនួនដែលអ្នកអាចយកមកប្រើដើម្បីបង្ហាញពីកិច្ចការរបស់អ្នក ៖

1. និយាយចេញមកខ្លាំងៗឱ្យអ្នកដទៃបានដឹង

បើអ្នកមានអារម្មណ៍ថាខ្លួនហ៊ាននិយាយពីកិច្ចការរបស់អ្នកឱ្យគេដឹងបាន អ្នកត្រូវនិយាយពីកិច្ចការរបស់អ្នក ជាមួយនឹងអ្នកគ្រប់គ្រងខ្សែបណ្តោយរបស់អ្នក ឬជាមួយនឹងក្រុមធនធានមនុស្សប្រចាំមូលដ្ឋានធ្វើការរបស់អ្នក ។ យើងមានដំណើរការជាច្រើនដើម្បីធានាថា កិច្ចការរបស់អ្នកត្រូវបានដោះស្រាយយ៉ាងខ្ជាប់ខ្ជួនទូទាំងក្រុមហ៊ុន។

2. បង្ហាញកិច្ចការរបស់អ្នកឱ្យអ្នកគ្រប់គ្រងជាន់ខ្ពស់របស់យើងបានដឹង

បើអ្នកមិនមានភាពងាយស្រួលក្នុងការនិយាយពីកិច្ចការរបស់អ្នកនៅនឹងមូលដ្ឋានធ្វើការអ្នកបានទេ ឬមួយ ថាអ្នកបានលើកកិច្ចការរបស់អ្នកនៅនឹងមូលដ្ឋានធ្វើការរបស់ខ្លួន រួចហើយមានការជឿជាក់ថា ការឆ្លើយតបពី មូលដ្ឋានធ្វើការអ្នកមិនមានភាពគ្រប់គ្រាន់ ពេលនោះអ្នកអាចទំនាក់ទំនងជាមួយនឹងនរណាម្នាក់នៃមនុស្សមួយ ចំនួនខាងក្រោម ៖

- **លេខារបស់ក្រុមហ៊ុន**
- **នាយកក្រុមត្រួតពិនិត្យហិរញ្ញវត្ថុ ឬ**
- **នាយកក្រុមធនធានមនុស្ស ។**

ទូរស័ព្ទ ៖ +44 (0)117 963 6636 ហើយនិយាយថាបញ្ហាផ្តក់ព្រៃ ។

បើអ្នកចង់បង្ហាញកិច្ចការរបស់អ្នកជាលាយលក្ខណ៍អក្សរ ក៏ជាការល្អដែរ តែវាក៏កាន់តែងាយស្រួលប្រសិនបើអ្នក អាចប្រាប់យើងខ្ញុំពីវិធីដែលយើងអាចទំនាក់ទំនងជាមួយអ្នក ។ អ្នកអាចផ្សាយផ្ញើលិខិតរបស់អ្នកមកកាន់ ៖

The Company Secretary, 121 Winterstoke Road, Bristol BS3 2LL, United Kingdom គូសបញ្ជាក់ ៖ 'ផ្ទាល់ខ្លួន'	លេខ ៖ +44 (0)117 966 7859 អ៊ីម៉ែល ៖ whistle.blowing@uk.imptob.com ។
--	---

3. កានិយាយពីកិច្ចការរបស់អ្នកដោយការប្រើលេខទាន់ហេតុការណ៍ខាងក្រៅរបស់អ៊ិកស្យូលីង

ក្នុងដំណាក់កាលណាក៏ដោយ អ្នកក៏អាចជ្រើសយកផងដែរចំពោះការនិយាយពីកិច្ចការរបស់អ្នក ដោយការ ប្រើសេវាកម្មដែលមានភាពឯករាជ្យពេញទី ដែលផ្តល់ជូនដោយ **អ៊ិកស្យូលីង (Expolink)** ដែលអាចទំនាក់ទំនង ដោយទូរស័ព្ទ ឬអ៊ីម៉ែល ឬតាមរូប ។ អ៊ិកស្យូលីង នឹងធានាថា កិច្ចការរបស់អ្នកនឹងបានបញ្ជូនចេញយ៉ាងលឿន ទៅកាន់អ្នកដែលត្រូវទទួល ៖

- ខ្សែទូរស័ព្ទទាន់ហេតុការណ៍អ៊ិកស្យូលីងដែលមានសេវាកម្ម 24 ម៉ោង ក្នុង 7 ថ្ងៃមួយសប្តាហ៍ (លើកលែងតែថ្ងៃទី 25 ខែធ្នូ) ។ លេខទូរស័ព្ទ មានភាពខុសគ្នាទៅតាមប្រទេស ។ បើអ្នកមិនស្គាល់លេខ ដែលខ្លួនត្រូវហៅ អ្នកអាចអានដំណឹងផ្សាយលើក្តារខៀនជូនដំណឹងនៅ មូលដ្ឋានធ្វើការរបស់អ្នក ឬទស្សនាគេហទំព័រ www.expolink.co.uk, www.imperialbrandspc.com ឬក្រុមអ៊ិនធឺណិត
- របាយការណ៍របស់អ្នកអាចផ្ញើតាមអ៊ីម៉ែលទៅកាន់ អ៊ិកស្យូលីងតាមអាសយដ្ឋាន imperialtobacco@expolink.co.uk
- របាយការណ៍តាមទំព័ររូប អាចដាក់ជូនតាមរូបសៃរបស់អ៊ិកស្យូលីង www.expolink.co.uk ដោយប្រើ លេខកូដនេះ 'imperialtobacco'.

ការធានារបស់យើងចំពោះអ្នក

តាមដែលអាចធ្វើទៅបាន យើងនឹងរក្សាភាពសម្ងាត់ចំពោះកិច្ចការរបស់អ្នកមិនឱ្យអ្នកណាដឹងពីអត្តសញ្ញាណឡើយ ។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីអាចធ្វើការអង្កេតបានយ៉ាងត្រឹមត្រូវ ព័ត៌មានមួយចំនួនអាចត្រូវលាត ត្រដាងឱ្យគេបានដឹង ។

អ្នកអាចជ្រើសយកវិធីបង្ហាញកិច្ចការរបស់អ្នកដោយលក្ខណៈអនាមិក ឱ្យតែវានេះគឺជាការអនុញ្ញាតរបស់ច្បាប់ នៃ ប្រទេសដែលអ្នកកំពុងធ្វើការ ។

យើងមិនអត់ឱនចំពោះការសងសឹកមកលើបុគ្គលណាម្នាក់ ដែលបញ្ចេញព័ត៌មានអំពីការរំលោភបំពានពិតប្រាកដ ឬដោយសង្ឃឹមមកលើក្រមសីលធម៌នេះ ឬជួយក្នុងកិច្ចការស៊ើបអង្កេត។ ទោះជាយ៉ាងណាក៏ដោយ កិច្ច ការណាដែលលើកឡើងដោយការព្យាបាទ នឹងនាំ មកនូវការដាក់ពិន័យដល់បុគ្គលិកដែល ជាអ្នកនិយាយជាមិនខាន ។